

### លិខិតជូនដំណឹង

លេខ: OP\_13

ពី៖ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាយីត

ជូនចំពោះ៖ អតិថិជនទាំងអស់

ប្រធានបទ៖ ការធ្វើបច្ចុប្បន្នភាព កិច្ចព្រមព្រៀងអតិថិជនសម្រាប់ការជួញដូរឧបករណ៍និស្សន្ទ

ចេញដោយ៖ ផ្នែកប្រតិបត្តិការ

កាលបរិច្ឆេទ៖ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០

ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាយីត មានសេចក្តីសោមនស្សរីករាយ សូមជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព កិច្ចព្រមព្រៀងអតិថិជនសម្រាប់ការជួញដូរឧបករណ៍និស្សន្ទ របស់ខ្លួនទៅកំណែទម្រង់ ១.២ហើយ។ ការធ្វើបច្ចុប្បន្នភាពនេះគឺអនុវត្តតាមគោលការណ៍ណែនាំលេខ ០០១/២០ គ.ម.ក./គ.ណ.ន របស់ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ដែលមានព័ត៌មានបន្ថែមចំណុចដូចខាងក្រោម៖

#### ១. កិច្ចព្រមព្រៀងអតិថិជនសម្រាប់ការជួញដូរឧបករណ៍និស្សន្ទ

- លើចំណុចទី៧ ការតវ៉ា៖ បន្ថែមចំនុច ៧.១. ករណីមានបញ្ហា ឬភាពមិនប្រក្រតីនៅក្នុងគណនីជួញដូររបស់ខ្លួន អតិថិជនត្រូវជូនដំណឹង និងធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុន ឬភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ ដើម្បីធ្វើការត្រួតពិនិត្យ និងបកស្រាយលម្អិតអំពីស្ថានភាពនៃបញ្ហាទៅតាមនីតិវិធីរបស់ក្រុមហ៊ុន។
- ចំនុចក្រៅពីនេះក្រុមហ៊ុនរក្សាទុកដដែល ដូចមាននៅក្នុងគំរូនៃគោលការណ៍ណែនាំរបស់ គ.ម.ក លេខ ០០១/២០ គ.ម.ក./គ.ណ.ន

#### ២. សេចក្តីប្រកាសទទួលស្គាល់ហានិភ័យ

- ក្រុមហ៊ុនអនុលោមទាំងស្រុងតាមគំរូនៃគោលការណ៍ណែនាំរបស់ គ.ម.ក. ដោយបន្ថែមមួយល្បះ ចុងក្រោយ ក្នុងកថាខណ្ឌទី១ នៃចំនុចទី ៣. បម្រែបម្រួលទីផ្សារមូលដ្ឋាន (Underlying Market Volatility) ដែលមានន័យថា " ម្យ៉ាងវិញទៀត គម្លាតថ្លៃ (Spread) រវាងថ្លៃទិញ និងលក់នៃឧបករណ៍និស្សន្ទ អាចមានទំហំលើសពីគម្លាតថ្លៃដែលកំណត់នៅក្នុងវិធានប្រតិបត្តិការរបស់ក្រុមហ៊ុនសមភាគីកណ្តាល អាស្រ័យលើបម្រែបម្រួលថ្លៃក្នុងទីផ្សារមូលដ្ឋាន ឬឧបករណ៍មូលដ្ឋាន" ។

> សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់ភ្នាក់ងារជើងសា ឬលេខទូរសព្ទ ០២៣ ៩៦៦ ៦៦៩ ។

ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាយីត  
 

ប៊ិន សុភ័ក់ឌី  
នាយកប្រតិបត្តិ



**ប៊ី.អាយ.ស៊ី. ម៉ាយីត ឯ.ក**

**B.I.C. MARKETS CO., LTD.**

**កិច្ចព្រមព្រៀងអតិថិជនសម្រាប់ការជួញដូរឧបករណ៍និស្សន្ទ  
(សម្រាប់រូបវន្តបុគ្គល)**

ឈ្មោះអតិថិជន៖ \_\_\_\_\_ លេខគណនីMT4៖ \_\_\_\_\_

ឈ្មោះភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ៖ \_\_\_\_\_ លេខកូដសម្គាល់៖ \_\_\_\_\_

កម្រៃជើងសា៖ \_\_\_\_\_ លេខទូរស័ព្ទ៖ \_\_\_\_\_

លេខទូរស័ព្ទ៖ ០២៣ ៩៦៦ ៦៦៩    អ៊ីម៉ែល៖ [info@bicfx.com](mailto:info@bicfx.com)

## ពាក្យស្នើសុំបើកគណនីជួញដូរឧបករណ៍និស្សន្ទ (សម្រាប់រូបវន្តបុគ្គល)

ឈ្មោះ: ឈ្មោះជើងសាឧបករណ៍និស្សន្ទ .....	កាលបរិច្ឆេទនៃការស្នើសុំ .....	លេខគណនី .....
ឈ្មោះ: ភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ .....	.....	.....
<b>១. ព័ត៌មានអតិថិជន</b>		
ឈ្មោះ: អតិថិជន (នាម និងគោត្តនាម) ..... ជាអក្សរឡាតាំង .....		
ធ្លាប់បានប្តូរឈ្មោះ: ពីមុន <input type="checkbox"/> មិនធ្លាប់ <input type="checkbox"/> ធ្លាប់ (បើធ្លាប់សូមភ្ជាប់ឯកសារបញ្ជាក់ .....		
ថ្ងៃ/ខែ/ឆ្នាំកំណើត .....	សញ្ជាតិ .....	ភេទ <input type="checkbox"/> ប្រុស <input type="checkbox"/> ស្រី
លេខអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន ..... ចេញដោយ ..... កាលបរិច្ឆេទផុតសុពលភាព .....		
អាសយដ្ឋានបច្ចុប្បន្ន .....		
អាសយដ្ឋានអចិន្ត្រៃយ៍ .....		
លេខទូរស័ព្ទទំនាក់ទំនងផ្ទាល់ខ្លួន ..... អ៊ីម៉ែល .....		
លេខគណនីធនាគារ .....		
ទំហំសាច់ប្រាក់នៃការវិនិយោគ .....		
មុខរបរ/តួនាទី ..... ឈ្មោះ: ទីកន្លែងធ្វើការ ..... ប្រភេទអាជីវកម្ម .....		
អាសយដ្ឋានកន្លែងធ្វើការ .....		
លេខទូរស័ព្ទកន្លែងធ្វើការ ..... រយៈពេលបម្រើការងារ .....		
<b>២. សហព័ទ្ធ</b>		
ឈ្មោះ: សហព័ទ្ធ (នាម និងគោត្តនាម) ..... ជាអក្សរឡាតាំង .....		
ធ្លាប់បានប្តូរឈ្មោះ: ពីមុន <input type="checkbox"/> មិនធ្លាប់ <input type="checkbox"/> ធ្លាប់ (បើធ្លាប់សូមភ្ជាប់ឯកសារបញ្ជាក់.....)		
ថ្ងៃ/ខែ/ឆ្នាំកំណើត .....	សញ្ជាតិ .....	
លេខទូរស័ព្ទទំនាក់ទំនងផ្ទាល់ខ្លួន ..... អ៊ីម៉ែល .....		
ឈ្មោះ: ទីកន្លែងធ្វើការ .....		តួនាទី.....
អាសយដ្ឋានកន្លែងធ្វើការ .....		
<b>៣. កម្រិតប្បុរសធម៌ទូទៅ និងការយល់ដឹងពីឧបករណ៍និស្សន្ទរបស់អតិថិជន</b>		
១. កម្រិតប្បុរសធម៌: <input type="checkbox"/> បណ្ឌិត <input type="checkbox"/> អនុបណ្ឌិត <input type="checkbox"/> បរិញ្ញាបត្រ <input type="checkbox"/> ទាបជាងបរិញ្ញាបត្រ ជំនាញ:.....		
២. ចំណេះដឹងអតិថិជនទាក់ទងនឹងឧបករណ៍និស្សន្ទ:		
<input type="checkbox"/> អតិថិជនបានចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងនឹងផលិតផលឧបករណ៍និស្សន្ទ។		
<input type="checkbox"/> អតិថិជនធ្លាប់/កំពុងមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងផលិតផលឧបករណ៍និស្សន្ទ។		
<input type="checkbox"/> អតិថិជនធ្លាប់/កំពុងធ្វើការជួញដូរឧបករណ៍និស្សន្ទ។		
<input type="checkbox"/> អតិថិជនមិនធ្លាប់មានបទពិសោធន៍ជួញដូរឧបករណ៍និស្សន្ទទេ។		
<b>៤. គោលដៅនៃការវិនិយោគ</b>		
<input type="checkbox"/> ការវិនិយោគរយៈពេលខ្លី <input type="checkbox"/> ការវិនិយោគរយៈពេលវែង <input type="checkbox"/> ផ្សេងទៀត		

<b>៥. បទពិសោធន៍វិនិយោគ</b>			
បទពិសោធន៍នៃការជួញដូរនៅក្នុងទីផ្សារហិរញ្ញវត្ថុដទៃទៀត <input type="checkbox"/> មិនមាន <input type="checkbox"/> មាន			
១. ឈ្មោះទីផ្សារ .....	ប្រភេទផលិតផល .....	ប្រទេស .....	ឆ្នាំនៃការវិនិយោគ .....
២. ឈ្មោះទីផ្សារ .....	ប្រភេទផលិតផល .....	ប្រទេស .....	ឆ្នាំនៃការវិនិយោគ .....
<b>៦. ចំណូលប្រចាំខែ</b>			
ចំណូលប្រចាំខែ <input type="checkbox"/> មិនមាន <input type="checkbox"/> មាន			
ចំណូលប្រចាំខែបន្ទាប់ពីដកពន្ធ (រៀល)			
<input type="checkbox"/> ០-១.០០០.០០០			
<input type="checkbox"/> ១.០០០.០០១-២.០០០.០០០			
<input type="checkbox"/> ២.០០០.០០១-៣.០០០.០០០			
<input type="checkbox"/> ៣.០០០.០០១-៤.០០០.០០០			
<input type="checkbox"/> ច្រើនជាង ៤.០០០.០០០			
ប្រភពចំណូលផ្សេងទៀត ប្រសិនបើមាន			
<input type="checkbox"/> ភាគលាភ/ការប្រាក់ពីមូលបត្រកម្មសិទ្ធិ/សញ្ញាបណ្ណ			
<input type="checkbox"/> ភាគលាភ/ការប្រាក់ពីក្រុមហ៊ុនផ្ទាល់ខ្លួន			
<input type="checkbox"/> ការប្រាក់ពីធនាគារ			
<input type="checkbox"/> ផ្សេងទៀត			
<b>៧. វិនិយោគិនគុណវុឌ្ឍិ</b>			
តើអតិថិជនជាវិនិយោគិនគុណវុឌ្ឍិដែរ រឺទេ? <input type="checkbox"/> មិនមែន <input type="checkbox"/> មែន			
<b>បើមែន សូមបញ្ជាក់៖</b>			
<input type="checkbox"/> អតិថិជនមានទ្រព្យសកម្មសុទ្ធសរុបយ៉ាងតិច ១.០០០.០០០.០០០ រៀល ឬ			
<input type="checkbox"/> អតិថិជនមានចំណូលប្រចាំឆ្នាំយ៉ាងតិច ៨០.០០០.០០០ រៀល ឬ			
<input type="checkbox"/> អតិថិជនធ្លាប់បានចូលរួមវិនិយោគក្នុងវិស័យមូលបត្រក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងតិច ១០០.០០០.០០០ រៀល			
<b>៨. បុគ្គលជាប់ទាក់ទង(សូមភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន ថតចម្លងរបស់បុគ្គលជាប់ទាក់ទងនោះ)</b>			
បុគ្គលទទួលបានការអនុញ្ញាត <input type="checkbox"/> មាន <input type="checkbox"/> គ្មាន (សូមបញ្ជាក់គោត្តនាម និងនាម) .....			
ទំនាក់ទំនងរវាងបុគ្គលទទួលបានការអនុញ្ញាត និងម្ចាស់គណនី .....			
បុគ្គលទទួលបានផលប្រយោជន៍(Beneficial Owner) <input type="checkbox"/> ផ្ទាល់ខ្លួន <input type="checkbox"/> បុគ្គលផ្សេងៗ (បញ្ជាក់គោត្តនាម និងនាម) .....			
បុគ្គលគ្រប់គ្រង (Controlling Person) <input type="checkbox"/> ផ្ទាល់ខ្លួន <input type="checkbox"/> បុគ្គលផ្សេងៗ (បញ្ជាក់គោត្តនាម និងនាម) .....			
<b>៩. កំណត់ត្រាការសម្អាតប្រាក់ក្នុងរយៈពេលបីឆ្នាំចុងក្រោយ</b>			
<input type="checkbox"/> មិនមាន <input type="checkbox"/> មាន (បើមានសូមបញ្ជាក់លម្អិត)			
<b>១០.មធ្យោបាយទំនាក់ទំនងករណីមានម៉ាជីនខល</b>			
<input type="checkbox"/> លេខទូរស័ព្ទ..... <input type="checkbox"/> ផ្ញើសារ .....			
<input type="checkbox"/> ទូរសារ..... <input type="checkbox"/> អ៊ីម៉ែល.....			
<input type="checkbox"/> ផ្សេងៗ .....			

**១១. ទំនាក់ទំនងរបស់អតិថិជន**

១. តើអតិថិជនមានទំនាក់ទំនងជាមួយនឹងអភិបាល ឬនិយោជិតរបស់ឈ្មួញជើងសាឧបករណ៍និស្សន្ទដែរ ឬទេ?

មិនមាន

មាន (ឈ្មោះអភិបាល ឬនិយោជិត ..... ត្រូវជា .....) )

២. តើអតិថិជនមានទំនាក់ទំនងជាមួយនឹងអភិបាល ឬនិយោជិតរបស់ក្រុមហ៊ុនសមភាគីកណ្តាលដែលឈ្មួញជើងសាឧបករណ៍និស្សន្ទភ្នាក់ងារដែរ ឬទេ?

មិនមាន

មាន (ឈ្មោះអភិបាល ឬនិយោជិត ..... ត្រូវជា ..... ឈ្មោះក្រុមហ៊ុនសមភាគីកណ្តាល)

**១២. ឯកសារភ្ជាប់សម្រាប់ការស្នើសុំបើកគណនី**

អត្តសញ្ញាណប័ណ្ណថតចម្លង  សៀវភៅគ្រួសារថតចម្លង

លិខិតឆ្លងដែន ឬទិដ្ឋការថតចម្លង  ផ្សេងៗ

**១៣. បុគ្គលដែលអាចទាក់ទងក្នុងករណីចាំបាច់**

គោត្តនាម និងនាម ..... អក្សរឡាតាំង ..... ត្រូវជា .....

អាសយដ្ឋាន.....

លេខទូរស័ព្ទ ..... អ៊ីម៉ែល .....

**១៤. យោបល់របស់ភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ**

.....

.....

.....

ខ្ញុំសូមធានាថាព័ត៌មានដែលខ្ញុំបានផ្តល់ជូនខាងលើនេះ គឺជាព័ត៌មានដែលពិតប្រាកដ និងត្រឹមត្រូវទាំងស្រុង។ ខ្ញុំសូមសន្យា ថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើព័ត៌មានណាមួយដែលផ្តល់ជូនជាព័ត៌មានមិនពិត ឬនាំឲ្យយល់ខុស។ នៅពេលចុះហត្ថលេខានៅលើពាក្យស្នើសុំនេះ ខ្ញុំបានយល់ដឹងពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ក្រុមហ៊ុន សមភាគីកណ្តាល និងឈ្មួញជើងសាឧបករណ៍និស្សន្ទ។ ខ្ញុំយល់ព្រមអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលទាក់ទងនឹងការជួញដូរឧបករណ៍និស្សន្ទឲ្យបានខ្ជាប់ខ្ជួន និងយល់ព្រមឲ្យក្រុមហ៊ុនត្រួតពិនិត្យ និងបង្ហាញព័ត៌មានរបស់ខ្ញុំទៅ គ.ម.ក. ក្រុមហ៊ុនសមភាគីកណ្តាល និងអាជ្ញាធរមានសមត្ថកិច្ច។

<p>ហត្ថលេខារបស់ភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ</p> <p>កាលបរិច្ឆេទ៖</p>	<p>ហត្ថលេខារបស់អ្នកគ្រប់គ្រងសាខា ឬនាយកប្រតិបត្តិ និងត្រាឈ្មួញជើងសាឧបករណ៍និស្សន្ទ</p> <p>កាលបរិច្ឆេទ៖</p>	<p>ហត្ថលេខារបស់អតិថិជន</p> <p>កាលបរិច្ឆេទ៖</p>
---	--	--

## កិច្ចព្រមព្រៀងអតិថិជនសម្រាប់ការជួញដូរឧបករណ៍និស្សន្ទ

កិច្ចព្រមព្រៀងសម្រាប់ការជួញដូរឧបករណ៍និស្សន្ទធ្វើឡើងនៅរាជធានីភ្នំពេញរវាង៖

(១) ក្រុមហ៊ុន **ប៊ី.អាយ.ស៊ី. ម៉ាយីត** ដែលមានអាសយដ្ឋានអាគារលេខ ៤៦២ ផ្លូវព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាក្រុមហ៊ុនឈ្នួញជើងសាឧបករណ៍និស្សន្ទទទួលបាន អាជ្ញាបណ្ណលេខ **០១១ គ.ម.ក./អ.ជ./ល.ឧ.** ចេញដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និងភ្នាក់ងារ ជើងសាឧបករណ៍និស្សន្ទឈ្មោះ៖ \_\_\_\_\_ ទទួលបានអាជ្ញាបណ្ណលេខ \_\_\_\_\_ ចេញដោយ គ.ម.ក.។

(២) ជាមួយអតិថិជន៖ ឈ្មោះ៖ \_\_\_\_\_ ដែលមានអាសយដ្ឋាន

លេខអត្តសញ្ញាណប័ណ្ណ/ លិខិតឆ្លងដែន \_\_\_\_\_ លេខបញ្ជីពាណិជ្ជកម្ម (ករណីជាស្ថាប័ន) \_\_\_\_\_ ចុះថ្ងៃទី \_\_\_\_ ខែ \_\_\_\_ ឆ្នាំ \_\_\_\_ ។

## ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចតទៅ

### ១. និយមន័យ

**ឧបករណ៍និស្សន្ទ (Derivative Instrument)**÷ សំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ (Contract For Difference) នៃឧបករណ៍ហិរញ្ញវត្ថុដើមដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍ លោហៈ ធាតុមានតម្លៃ ប្រេងនៅ ឧស្ម័នធម្មជាតិ កសិផល រូបិយបណ្ណ រួមទាំងគម្រោងការពារថ្លៃដើម (Principal Protected Scheme) ជាដើមនិងដែលត្រូវបានជួញដូរក្នុងទីផ្សារ។ ឧបករណ៍និស្សន្ទទាំងនេះ គឺជាឧបករណ៍ ហិរញ្ញវត្ថុដែលជាប្រភេទមួយនៃមូលបត្រ។

**អាជីវកម្មជើងសាឧបករណ៍និស្សន្ទ (Derivative Brokerage Business)**÷ សំដៅដល់អាជីវកម្មផ្តល់ សេវាសម្រាប់ការជួញដូរឧបករណ៍និស្សន្ទក្នុងនាមជាភ្នាក់ងាររបស់អតិថិជនខ្លួន។

**ក្រុមហ៊ុនសមភាគីកណ្តាល (Central Counterparty)**÷ សំដៅដល់ក្រុមហ៊ុនដែលធ្វើជាដៃគូផ្ទាល់ ចំពោះរាល់កិច្ចសន្យាជួញដូរលើឧបករណ៍និស្សន្ទមួយ ឬច្រើន ពោលគឺក្លាយជា ភាគីអ្នកទិញចំពោះរាល់អ្នកលក់ និងក្លាយជាភាគីអ្នកលក់ចំពោះរាល់អ្នកទិញ។

**គម្លាតថ្លៃ (Spread)**÷ សំដៅដល់គម្លាតរវាងថ្លៃទិញ និងថ្លៃលក់នៃផលិតផល។

**ច្បាប់ (Law)**÷ សំដៅដល់ច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។

**ឈ្នួញជើងសាឧបករណ៍និស្សន្ទ (Derivative Broker)**÷ សំដៅដល់ក្រុមហ៊ុនដែលត្រូវទទួលបាន អាជ្ញាបណ្ណ ឬក្រុមហ៊ុនមូលបត្រដែលទទួលបានការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក. ដើម្បីធ្វើអាជីវកម្ម ជើងសាឧបករណ៍និស្សន្ទ។

**ភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ (Derivative Representative)**÷ សំដៅដល់រូបវន្តបុគ្គលដែលត្រូវទទួលអាជ្ញាបណ្ណពីអគ្គនាយកនៃ គ.ម.ក. ដើម្បីបើកនិងគ្រប់គ្រងគណនីឲ្យអតិថិជន និងផ្តល់សេវាផ្សេងៗទៀតក្នុងនាមឈ្មួញជើងសាឧបករណ៍និស្សន្ទ។

**ម៉ាជីនដំបូង (Initial Margin)**÷ សំដៅដល់ទំហំសាច់ប្រាក់ដំបូងដែលត្រូវបានកំណត់គិតជាភាគរយនៃទំហំវិនិយោគសរុបដែលអតិថិជនត្រូវដាក់តម្កល់ជាចាំបាច់ក្នុងគណនីមុនធ្វើការជួញដូរ។

**អនុក្រឹត្យ (Anukret)**÷ សំដៅដល់អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន។

**២.លក្ខខណ្ឌទូទៅ**

**២.១.អតិថិជនព្រមព្រៀងឲ្យក្រុមហ៊ុនបម្រើសេវាកម្មជាភ្នាក់ងាររបស់អតិថិជន និងមានសិទ្ធិក្នុងការធ្វើសកម្មភាពដែលទាក់ទងនឹងការជួញដូរឧបករណ៍និស្សន្ទក្នុងនាមអតិថិជន។** អតិថិជនព្រមព្រៀងអនុវត្តកាតព្វកិច្ចនានា ដែលកើតចេញពីការអនុវត្តអាណត្តិដោយក្រុមហ៊ុនក្នុងដែនអនុញ្ញាត ដែលផ្តល់ដោយអតិថិជនក្រោមកិច្ចព្រមព្រៀងនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

**២.២.ក្រុមហ៊ុនមិនត្រូវធ្វើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទក្នុងគណនីអតិថិជនក្នុងនាមអតិថិជនក្នុងទម្រង់ជាគណនីឆន្ទានុសិទ្ធិឡើយ។**

**២.៣.ក្រុមហ៊ុនធានាថាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពី គ.ម.ក.ក្នុងការផ្តល់សេវាកម្មជូនអតិថិជន។**

**២.៤.ភាគីទាំងពីរទទួលស្គាល់ និងព្រមព្រៀងការបង់លាភការឲ្យក្រុមហ៊ុនដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះត្រូវបានកំណត់តាមតារាង [១] និងអាចប្រែប្រួលតាមការកំណត់របស់ គ.ម.ក.។** ក្រុមហ៊ុនអាចធ្វើបច្ចុប្បន្នកម្មតារាង [១] នៅពេលមានការផ្លាស់ប្តូរលាភការ និងត្រូវជូនដំណឹងដល់អតិថិជនជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរនោះ។ ការតម្លើងលាភការដែលត្រូវបង់ដូចមានចែងក្នុងកិច្ចព្រមព្រៀងនេះមានសុពលភាពអនុវត្តលុះត្រាតែកិច្ចព្រមព្រៀងនេះបានធ្វើបច្ចុប្បន្នកម្ម ហើយអតិថិជនបានជូនដំណឹងជាលាយលក្ខណ៍អក្សរ ក្នុងការយល់ព្រម។

**២.៥.អតិថិជនបានអាន និងយល់ច្បាស់ពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងលក្ខខណ្ឌទូទៅនៃការជួញដូរឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន និងធានាថាអនុវត្តទៅតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងលក្ខខណ្ឌទូទៅនេះ។**

**២.៦. អតិថិជនយល់ព្រមផ្តល់ជូនក្រុមហ៊ុននូវ÷**

- ក. ព័ត៌មានស្តីពីអត្តសញ្ញាណពិតប្រាកដរបស់អតិថិជននិងអ្នកទទួលបានប្រយោជន៍ពីអតិថិជន។
- ខ. គោលដៅនៃការជួញដូររបស់អតិថិជន។
- គ. ព័ត៌មានស្តីពីការជួញដូររបស់អតិថិជនក្នុងក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេង និងព័ត៌មានស្តីពីការជួញដូរឧបករណ៍និស្សន្ទដែលអតិថិជនកំពុងជួញដូរ។
- ឃ. នៅពេលដែលអតិថិជនធ្វើការបញ្ជូនបញ្ជាការជួញដូរសម្រាប់បុគ្គលផ្សេងទៀត អតិថិជនយល់ព្រមផ្តល់ព័ត៌មានដូចមានចែងក្នុងចំណុច (ក) (ខ) និង (គ) ខាងលើរបស់បុគ្គលនោះ។

២.៧.ភាគីទាំងពីរព្រមព្រៀងថា ការជួញដូរឧបករណ៍និស្សន្ទ ត្រូវធ្វើឡើងអនុលោមតាមច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធ។

២.៨.ក្រុមហ៊ុនត្រូវផ្តល់ជូនដល់អតិថិជន នូវរបាយការណ៍ស្តីពីប្រតិបត្តិការនៃការជួញដូរឧបករណ៍ និស្សន្ទ ព្រមទាំងស្ថានភាព និងបម្រែបម្រួលនៃមូលនិធិរបស់អតិថិជនក្នុងថ្ងៃជួញដូររន្ធដោតពីកាលបរិច្ឆេទនៃ ប្រតិបត្តិការរបស់អតិថិជន និងត្រូវរៀបចំរបាយការណ៍ជួញដូរឧបករណ៍និស្សន្ទដើម្បីជូនដំណឹងពីសមតុល្យ សាច់ប្រាក់ ស្ថានភាពជួញដូរឧបករណ៍និស្សន្ទ និងម៉ាដីនរបស់អតិថិជនដើម្បីឲ្យអតិថិជនបានដឹង និង/ឬ ផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងអំឡុងពេលម៉ោងធ្វើការ។ របាយការណ៍នេះត្រូវ បានផ្តល់ជូនអតិថិជនតាមរយៈ លាយលក្ខណ៍អក្សរ សារអេឡិចត្រូនិច ឬមធ្យោបាយ អេឡិចត្រូនិចផ្សេង ទៀតដែលត្រូវបានយល់ព្រមពីអតិថិជនជាមុន។

**៣. ការជួញដូរឧបករណ៍និស្សន្ទ**

៣.១.អតិថិជនយល់ព្រមដាក់តម្កល់ប្រាក់ ឬទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់ធានា មុនពេលធ្វើការជួញ ដូរឧបករណ៍និស្សន្ទម្តងៗ។

៣.២.ដើម្បីដាក់បញ្ចូលកំណត់ ឬទិញឧបករណ៍និស្សន្ទតាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជនត្រូវយល់ដឹង ឲ្យបានច្បាស់ពីប្រភេទផ្សេងៗ និងលក្ខខណ្ឌនៃបញ្ចូលកំណត់ ឬទិញដែលកំណត់ដោយក្រុមហ៊ុនសមភាគី កណ្តាល អនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងវិធានជាធរមាន។

៣.៣.បញ្ចូលកំណត់ឬទិញអាចធ្វើឡើងតាមរយៈឯកសារ ជាលាយលក្ខណ៍អក្សរ សម្លេង សារអេឡិចត្រូ និច ឬ មធ្យោបាយអេឡិចត្រូនិចផ្សេងទៀត។ នៅពេលទទួលបានបញ្ជាពីអតិថិជន ក្រុមហ៊ុនត្រូវធ្វើកំណត់ត្រា បញ្ជានោះក្នុងទម្រង់ជាឯកសារ ជាលាយលក្ខណ៍អក្សរ ឬថតសម្លេង ឬតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីផ្ទៀង ផ្ទាត់បញ្ជារបស់អតិថិជន។ កំណត់ត្រានៃបញ្ជានោះត្រូវបង្ហាញឈ្មោះរបស់អតិថិជន លេខគណនីជួញដូរ ព័ត៌មានលម្អិតនៃបញ្ជា និងកាលបរិច្ឆេទនិងពេលវេលានៃការដាក់បញ្ជាជាដើម។ ករណីការដាក់បញ្ជាលក់ ឬ ទិញឧបករណ៍និស្សន្ទធ្វើឡើងតាមរយៈទូរស័ព្ទ អតិថិជនយល់ព្រមអនុញ្ញាតឲ្យក្រុមហ៊ុនថតសម្លេងទាក់ទង នឹងបញ្ជាលក់ ឬទិញតាមរយៈទូរស័ព្ទដើម្បីឲ្យក្រុមហ៊ុនទុកជាកត្តាសុវត្ថិភាព។

៣.៤.ក្រុមហ៊ុនត្រូវធានាឲ្យមាននូវយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការទទួលបានបញ្ជាលក់ ឬទិញពី អតិថិជន។

៣.៥.ក្រុមហ៊ុនត្រូវផ្តល់ព័ត៌មានដល់អតិថិជនអំពីហានិភ័យផ្សេងៗ ដែលអាចកើតមានពេលដាក់ បញ្ជាលក់ ឬទិញ និងក្រុមហ៊ុនត្រូវទទួលខុសត្រូវលើហានិភ័យនៃការរអាក់រអួលប្រព័ន្ធទូរស័ព្ទ អ៊ីនធឺណែត ឬប្រព័ន្ធជួញដូរផ្ទៃក្នុងរបស់ក្រុមហ៊ុនក្នុងពេលទទួលបានបញ្ជាលក់ ឬទិញពីអតិថិជន។

៣.៦.ក្រុមហ៊ុនធានាកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង ពាក់ព័ន្ធនឹងការ បញ្ជាលក់ ឬទិញ។

៣.៧.ក្រុមហ៊ុនត្រូវជូនដំណឹងភ្លាមដល់អតិថិជន ក្នុងករណីក្រុមហ៊ុនដឹងថាមានបុគ្គលដែលមិនបាន ទទួលសិទ្ធិបញ្ជាលក់ ឬទិញ ប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជនដើម្បីដាក់បញ្ជាលក់ ឬទិញ។



៣.៨.អតិថិជនត្រូវទទួលស្គាល់ថាបានសិក្សា និងយល់ដឹងច្បាស់លាស់អំពីហានិភ័យដែលអាចកើតឡើងក្នុងការដាក់បញ្ចូលកំ ឬទិញដែលក្រុមហ៊ុនបានផ្តល់ព័ត៌មាន។

៣.៩.អតិថិជនត្រូវជូនដំណឹងភ្លាមដល់ក្រុមហ៊ុន ក្នុងករណីអតិថិជនដឹងថាមានបុគ្គលដែលមិនបានទទួលសិទ្ធិបញ្ចូលកំ ឬទិញប្រើប្រាស់ព័ត៌មានសម្ងាត់របស់អតិថិជនដើម្បីដាក់បញ្ចូលកំ ឬទិញ។

៣.១០.អតិថិជនទទួលស្គាល់ និងយល់ព្រមថាការទិញ ឬលក់ឧបករណ៍និស្សន្ទតាមរយៈឈ្មួញដើងសាឧបករណ៍និស្សន្ទ គឺជាការទិញ ឬលក់រវាងអតិថិជនជាមួយក្រុមហ៊ុនសមភាគីកណ្តាល ដែលភាគីម្ខាងទៀតនៃកិច្ចសន្យាដែលក្រុមហ៊ុនជាភ្នាក់ងារ។

**៤. ម៉ាដីន**

៤.១.អតិថិជនយល់ព្រមដាក់តម្កល់សាច់ប្រាក់ជាមួយក្រុមហ៊ុន ក្នុងគោលបំណងធ្វើការជួញដូរឧបករណ៍និស្សន្ទទៅតាមម៉ាដីនដែលកំណត់ដោយក្រុមហ៊ុនអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងវិធាន ជាធរមានក្នុងទំហំសាច់ប្រាក់មិនលើសពី ២០០.០០០.០០០ (ពីររយលាន) រៀល ឬ ៥០.០០០ (ហាសិបពាន់) ដុល្លារអាមេរិក លើកលែងតែអតិថិជននោះជារិនិយោគិនគុណវុឌ្ឍិដែលបំពេញលក្ខណៈតាមច្បាប់ និងបទប្បញ្ញត្តិ ជាធរមាន។

៤.២.ក្រុមហ៊ុនត្រូវដាក់សាច់ប្រាក់អតិថិជនក្នុងគណនីដាច់ដោយឡែកពីគណនីរបស់ក្រុមហ៊ុននៅភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ ដែលទទួលបានការទទួលស្គាល់ពី គ.ម.ក.។

៤.៣.ក្រុមហ៊ុននឹងគណនាតម្លៃនៃឧបករណ៍និស្សន្ទទៅក្នុងគណនីរបស់អតិថិជន និងកែតម្រូវម៉ាដីនដែលបានដាក់តម្កល់ដោយអតិថិជននៅក្រុមហ៊ុន យ៉ាងយូរត្រឹមចុងថ្ងៃជួញដូរដើម្បីឲ្យកម្រិតម៉ាដីននៅក្នុងគណនីរបស់អតិថិជនស្របតាមច្បាប់ បទប្បញ្ញត្តិ និងវិធានជាធរមាន។

៤.៤.អតិថិជនយល់ព្រមអនុវត្តម៉ាដីនរក្សាដែលកំណត់ដោយក្រុមហ៊ុន អនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងវិធានជាធរមាន។ ប្រសិនបើកម្រិតម៉ាដីនរបស់អតិថិជនទាបជាងម៉ាដីនរក្សា អតិថិជនត្រូវពិនិត្យពីភាពគ្រប់គ្រាន់នៃកម្រិតម៉ាដីនដូចដែលក្រុមហ៊ុនបានជូនដំណឹងទៅអតិថិជន តាមរយៈមធ្យោបាយដែលទទួលយល់ព្រមជាមុនពីអតិថិជនដូចជា លិខិតលាយលក្ខណ៍អក្សរ ទូរសារ ទូរស័ព្ទ អ៊ីម៉ែល ឬមធ្យោបាយអេឡិចត្រូនិចផ្សេងៗទៀត និងអតិថិជនត្រូវដាក់សាច់ប្រាក់បំពេញបន្ថែមដើម្បីឲ្យកម្រិតម៉ាដីនក្នុងគណនីរបស់អតិថិជនមិនទាបជាងម៉ាដីនដំបូង។ អតិថិជនត្រូវដាក់សាច់ប្រាក់បំពេញបន្ថែមម៉ាដីននៅក្នុងអំឡុងពេលដាក់លាក់ណាមួយ ដែលបានកំណត់ដោយក្រុមហ៊ុន។

៤.៥.អតិថិជនអាចដកសាច់ប្រាក់ដែលបានដាក់តម្កល់ក្នុងករណីកម្រិតម៉ាដីនក្នុងគណនីរបស់អតិថិជន ខ្ពស់ជាងម៉ាដីនដំបូង។

៤.៦.ករណីក្រុមហ៊ុនមិនបានទទួលសាច់ប្រាក់បន្ថែមពីអតិថិជនក្នុងរយៈពេលដែលបានកំណត់ ក្រុមហ៊ុនមានសិទ្ធិដូចខាងក្រោម៖

- ក. បដិសេធការដាក់បញ្ចូលកំ ឬទិញបន្ថែមរបស់អតិថិជន។
- ខ. បិទរាល់ស្ថានភាពជួញដូរទាំងអស់ ឬមួយផ្នែករបស់អតិថិជន។

៤.៧.ក្រុមហ៊ុនមិនត្រូវដកសាច់ប្រាក់របស់អតិថិជនឡើយ លើកលែងករណីដូចខាងក្រោម៖

ក. ក្រុមហ៊ុនធ្វើការទូទាត់ឲ្យបុគ្គលណាមួយដែលមានសិទ្ធិក្នុងក្របខណ្ឌនៃការជួញដូរឧបករណ៍និស្សន្ទរបស់អតិថិជន។

ខ. ក្រុមហ៊ុនធ្វើការទូទាត់ថ្លៃសេវាកម្រៃជើងសារ និងបន្ទុកចំណាយផ្សេងទៀតដែលអតិថិជនត្រូវបង់។

គ. ក្រុមហ៊ុនធ្វើការទូទាត់ឲ្យបុគ្គល ឬគណនីផ្សេងយោងតាមការស្នើសុំរបស់អតិថិជនតាមរយៈលិខិតជាលាយលក្ខណ៍អក្សរ។

ឃ. ក្រុមហ៊ុនធ្វើការទូទាត់ ឬដកសាច់ប្រាក់ដែលតម្រូវដោយ គ.ម.ក. ឬច្បាប់។

**៥. ការមិនការជួញដូរឧបករណ៍និស្សន្ទ**

៥.១. ក្រុមហ៊ុនអាចចាត់វិធានការចំពោះអតិថិជន ប្រសិនបើមានស្ថានភាពណាមួយដូចខាងក្រោម៖

ក. អតិថិជនបានលាក់បាំង ឬផ្តល់ព័ត៌មានមិនពិត។

ខ. អតិថិជនមិនអនុវត្តតាមប្រកាសណាមួយនៃកិច្ចព្រមព្រៀងនេះ។

គ. ក្រុមហ៊ុនយល់ថា មានភាពចាំបាច់ក្នុងការបង្ការស្ថានភាពជួញដូរមិនប្រក្រតី ឬមានការអនុវត្តការជួញដូរឧបករណ៍និស្សន្ទមិនត្រឹមត្រូវ ឬអាចល្មើសច្បាប់។

ឃ. ក្រុមហ៊ុនអនុវត្តតាមការតម្រូវរបស់ គ.ម.ក.។

៥.២. វិធានការដែលក្រុមហ៊ុនអាចចាត់ចំពោះអតិថិជនដូចខាងក្រោម៖

ក. បិទស្ថានភាពជួញដូរណាមួយ ឬបិទស្ថានភាពជួញដូរទាំងអស់របស់អតិថិជនក្នុងគោលបំណងទូទាត់កាតព្វកិច្ចរបស់អតិថិជន។

ខ. កាត់បន្ថយ ឬដាក់កំហិតលើការជួញដូរឧបករណ៍និស្សន្ទរបស់អតិថិជន។

**៦. ផលប្រយោជន៍ និងទំនាក់ទំនង**

ក្រុមហ៊ុនត្រូវបញ្ជាក់រាល់ផលប្រយោជន៍ និងទំនាក់ទំនងទាំងអស់រវាងក្រុមហ៊ុន និងបុគ្គលផ្សេងទៀតដែលអាចមានឥទ្ធិពលដល់ក្រុមហ៊ុន ឬភ្នាក់ងារជើងសារឧបករណ៍និស្សន្ទក្នុងតារាង [២] ដោយអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងបទប្បញ្ញត្តិពាក់ព័ន្ធ។

**៧. ការតវ៉ា**

៧.១. ករណីមានបញ្ហា ឬភាពមិនប្រក្រតីនៅក្នុងគណនីជួញដូររបស់ខ្លួន អតិថិជនត្រូវជូនដំណឹង និងធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុន ឬភ្នាក់ងារជើងសារឧបករណ៍និស្សន្ទ ដើម្បីធ្វើការត្រួតពិនិត្យ និងបកស្រាយលម្អិតអំពីស្ថានភាពនៃបញ្ហាទៅតាមនីតិវិធីរបស់ក្រុមហ៊ុន។

៧.២. ករណីក្រុមហ៊ុន ឬភ្នាក់ងារជើងសារឧបករណ៍និស្សន្ទមិនអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ អតិថិជនអាចធ្វើបណ្តឹងជាលាយលក្ខណ៍អក្សរដោយត្រូវមានបញ្ជាក់ឈ្មោះ និងព័ត៌មានលម្អិតនៃបុគ្គលដោះស្រាយការតវ៉ារបស់ក្រុមហ៊ុន។

៧.៣. ក្រុមហ៊ុនត្រូវយល់ព្រមដោះស្រាយវិវាទរបស់អតិថិជនក្នុងអំឡុងពេល៧(ប្រាំពីរ)ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីបានទទួលបណ្តឹង។

### **៨. ការអនុវត្តការសម្ងាត់**

ក្រុមហ៊ុនយល់ព្រមថាមិនត្រូវដាក់បង្ហាញព័ត៌មានសម្ងាត់របស់អតិថិជន ឬព័ត៌មានសម្ងាត់ដ៏ទៃទៀត ពាក់ព័ន្ធនឹងអតិថិជនដែលក្រុមហ៊ុនទទួលបានក្នុងក្របខ័ណ្ឌផ្តល់សេវាកម្មស្របតាមកិច្ចព្រមព្រៀងនេះ ទៅ ឲ្យបុគ្គលណាមួយឡើយ លើកលែងតែមានករណីណាមួយដូចខាងក្រោម៖

៨.១.មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអតិថិជន ដោយមានបញ្ជាក់ពីបុគ្គលដែលមានសិទ្ធិ ទទួលព័ត៌មានសម្ងាត់នោះ។

៨.២.មានការតម្រូវពី គ.ម.ក. ឬតុលាការនៃព្រះរាជាណាចក្រកម្ពុជា។

៨.៣.មានតម្រូវដោយច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

អតិថិជនមិនត្រូវធ្វើការផ្សព្វផ្សាយ ឬចែករំលែកជាសាធារណៈនូវព័ត៌មានសម្ងាត់ ភាពមិនប្រក្រតី ឬ បញ្ហាមិនពេញចិត្តលើសេវាកម្មណាមួយ ដែលនាំអោយមានការភាន់ច្រឡំ ឬយល់ខុស ដែលនាំឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ដោយពុំមានការអនុញ្ញាតពីក្រុមហ៊ុននោះទេ។

### **៩. ការជូនដំណឹង**

៩.១.រាល់របាយការណ៍ និងការជូនដំណឹងដែលផ្តល់ឲ្យអតិថិជនត្រូវស្របតាមកិច្ចព្រមព្រៀងនេះ ឬ ច្បាប់ និងបទប្បញ្ញត្តិ លើកលែងតែមានសំណើជាលាយលក្ខណ៍អក្សរផ្សេងពីនេះពីអតិថិជន។

៩.២.អតិថិជនព្រមព្រៀងជូនដំណឹងភ្លាមៗដល់ក្រុមហ៊ុននៅពេលមានការផ្លាស់ប្តូរអាសយដ្ឋាន ឬ ព័ត៌មានសម្រាប់ទំនាក់ទំនងផ្សេងទៀតរបស់ខ្លួន។ ករណីអតិថិជនខកខានមិនបានជូនដំណឹងដល់ក្រុមហ៊ុន ពីការផ្លាស់ប្តូរទាំងនេះ រាល់របាយការណ៍ ឬការជូនដំណឹងត្រូវផ្ញើជូនអតិថិជនទៅកាន់អាសយដ្ឋានដែលក្រុម ហ៊ុនបានដឹងចុងក្រោយ។

### **១០. កិច្ចព្រមព្រៀងរួម**

រាល់បទបង្ហាញ ឬសេចក្តីថ្លែងការណ៍ ឬកិច្ចព្រមព្រៀងផ្សេងទៀតដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រម ព្រៀងនេះ ទោះជាលាយលក្ខណ៍អក្សរ ឬក៏ផ្ទាល់មាត់រវាងភាគីទាំងសងខាង មិនមានអនុភាពអនុវត្តឡើយ។

### **១១. ច្បាប់បង្គាប់នៃកិច្ចព្រមព្រៀង**

កិច្ចព្រមព្រៀងនេះធ្វើឡើងជាពីរច្បាប់ ដែលមានចុះហត្ថលេខា និងត្រារបស់ក្រុមហ៊ុន ឬស្នាមម្រាម ដែរបស់ភាគីទាំងសងខាង ហើយក្រុមហ៊ុនត្រូវផ្តល់ឲ្យអតិថិជនមួយច្បាប់ភ្លាមៗ និងមួយច្បាប់ទៀតរក្សាទុក នៅក្រុមហ៊ុន។

### **១២. ការកែប្រែ**

កិច្ចព្រមព្រៀងនេះ អាចកែប្រែនៅពេលមានការយល់ព្រមរវាងភាគីទាំងសងខាង។ នៅពេលមាន ការ ធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនត្រូវមានការកែប្រែ កិច្ចព្រមព្រៀងនេះឲ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលបានធ្វើវិសោធនកម្ម ដោយមិនចាំបាច់មានការ

យល់ព្រមពីអតិថិជន និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អតិថិជនអំពីការកែប្រែកិច្ចព្រមព្រៀងនេះ។

**១៣. ការចាត់តាំង**

អតិថិជនព្រមព្រៀងថា រាល់សិទ្ធិនិងកាតព្វកិច្ចដែលមានកំណត់ក្នុងកិច្ចព្រមព្រៀងនេះនឹងត្រូវផ្ទេរទៅឲ្យប្រតិសិទ្ធិសាកល ប្រតិសិទ្ធិដោយឡែក និងអ្នកតំណាងរបស់អតិថិជននៅក្នុងតារាងទី៣ ក្នុងករណីមានការផ្លាស់ប្តូរកម្មសិទ្ធិ នៃទ្រព្យសម្បត្តិរបស់អតិថិជនដែលមាននៅក្នុងក្រុមហ៊ុនដែលកើតឡើងដោយប្រតិបត្តិការច្បាប់ ការទទួល មរណៈភាពរបស់អតិថិជន ក្ស័យធន អសមត្ថភាព ដីកាតុលាការ ឬដោយហេតុផលណាមួយផ្សេងទៀត។ ក្នុងករណីនេះក្រុមហ៊ុនត្រូវចាត់ចែងរាល់ការផ្ទេរទ្រព្យសម្បត្តិនោះ។

**១៤. ច្បាប់គ្រប់គ្រង**

- ១៤.១. កិច្ចព្រមព្រៀងនេះត្រូវស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។
- ១៤.២. រាល់វិវាទដែលកើតចេញពីកិច្ចព្រមព្រៀងនេះ អាចដោះស្រាយតាមនីតិវិធីដោះស្រាយវិវាទដែលកំណត់ដោយ គ.ម.ក.។

**១៥. ការបញ្ចប់កិច្ចព្រមព្រៀង**

- ១៥.១. ភាគីនីមួយៗមានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងនេះគ្រប់ពេលវេលា ដោយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃដល់ភាគីម្ខាងទៀត។
- ១៥.២. ភាគីទាំងពីរយល់ព្រមថាការបញ្ចប់កិច្ចព្រមព្រៀងនេះ មិនប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចព្រមព្រៀងផលប្រយោជន៍ដែលមិនទាន់អនុវត្តចប់របស់ភាគីនីមួយៗ ដែលមានមុនពេលបញ្ចប់កិច្ចព្រមព្រៀងនេះ។

**១៦. កត្តាហានិភ័យ**

១៦.១. អតិថិជនបានសិក្សាពីហានិភ័យពាក់ព័ន្ធនឹងការជួញដូរឧបករណ៍និស្សន្ទ និងបានយល់ដឹងពីការជួញដូរឧបករណ៍និស្សន្ទ យន្តការ និងការអនុវត្តការជួញដូរ ការដាក់សាច់ប្រាក់តម្កល់ក្នុងគណនី កត្តាហានិភ័យ និងព្យសនកម្មដែលជាលទ្ធផលបណ្តាលមកពីជួញដូរឧបករណ៍និស្សន្ទ។ អតិថិជនក៏បានយល់ដឹងពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរួមទាំងសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ភាគីនីមួយៗនៅក្នុងកិច្ចព្រមព្រៀងនេះ។

១៦.២. អតិថិជនយល់ដឹង និងទទួលស្គាល់ថា ការជួញដូរឧបករណ៍និស្សន្ទ គឺជាការជួញដូរមួយប្រភេទ ដែលមានហានិភ័យខ្ពស់ ដោយថ្លៃមានការប្រែប្រួលលឿន។

១៦.៣. មុនចុះហត្ថលេខាជាមួយអតិថិជន ភ្នាក់ងារឈ្នួញជើងសាឧបករណ៍និស្សន្ទដែលទាក់ទងដោយផ្ទាល់ជាមួយអតិថិជនបានពន្យល់ពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះដល់អតិថិជន និងបានពន្យល់លម្អិតពីវិធីសាស្ត្រនៃការដាក់បញ្ជាទាំងអស់ និងហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងវិធីសាស្ត្រនៃការដាក់បញ្ជានីមួយៗដល់អតិថិជន។ ភ្នាក់ងារឈ្នួញជើងសាឧបករណ៍និស្សន្ទអាចផ្តល់ជូនអតិថិជននូវឯកសារផ្តល់

ព័ត៌មានអំពីហានិភ័យ និងត្រូវពន្យល់លម្អិតពីហានិភ័យដែលអាចកើតមានពាក់ព័ន្ធនឹងការជួញដូរឧបករណ៍និស្សន្ទ។

កិច្ចព្រមព្រៀងនេះមានសុពលភាពចាប់ពីពេលភាគីទាំងពីរបានព្រមព្រៀងគ្នាដោយមានចុះហត្ថលេខា ឬស្នាមម្រាមដៃខាងក្រោម៖

ហត្ថលេខា ឬស្នាមម្រាមដៃ ឈ្មោះពេញ និងត្រា  
(ករណីស្ថាប័ន) របស់អតិថិជន

ហត្ថលេខា ឬស្នាមម្រាមដៃឈ្មោះពេញ និងត្រា  
របស់ក្រុមហ៊ុន

\_\_\_\_\_

កាលបរិច្ឆេទ៖

\_\_\_\_\_

កាលបរិច្ឆេទ៖

**សំរាប់ផ្ទៃក្នុងក្រុមហ៊ុន**

រៀបចំដោយ		ពិនិត្យដោយ		អនុម័តដោយ	
----------	--	------------	--	-----------	--

**តារាងទី១**

**កម្រៃជើងសា ថ្លៃសេវា និងលាភការផ្សេងៗ**

ប្រភេទកម្រៃ	ចំនួនប្រាក់	ការគណនា
កម្រៃជើងសា		
ថ្លៃសេវា		
លាភការផ្សេងៗ		

**តារាងទី២**

**ផលប្រយោជន៍ និងទំនាក់ទំនង**

ឈ្មោះ	ទំនាក់ទំនងជាមួយក្រុមហ៊ុន	ការពន្យល់ពីឥទ្ធិពល

**តារាងទី៣**

**អ្នកតំណាងរបស់អតិថិជន**

ឈ្មោះអ្នកតំណាង	អាសយដ្ឋាន និងលេខទំនាក់ទំនង	ទំហំនៃការអនុញ្ញាតសិទ្ធិ

## សេចក្តីប្រកាសទទួលស្គាល់ហានិភ័យ

សេចក្តីប្រកាសទទួលស្គាល់ហានិភ័យនេះមិនបង្ហាញនូវហានិភ័យទាំងអស់ ដែលអាចកើតមានពីប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទនោះទេ។ ការធ្វើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទអាចប្រឈមនឹងហានិភ័យខ្ពស់ និងមានភាពស្មុគស្មាញច្រើន ដូចនេះ អតិថិជនត្រូវពិចារណាលើប្រភេទឧបករណ៍និស្សន្ទបទពិសោធន៍ និងប្រភពហិរញ្ញវត្ថុរបស់អតិថិជនផ្ទាល់ ដើម្បីប្រាកដថាអតិថិជនអាចធ្វើប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទបាន។ ទោះបីជាអតិថិជនធ្លាប់មានបទពិសោធន៍ក្នុងការជួញដូរឧបករណ៍និស្សន្ទក៏ដោយ ក៏អតិថិជននៅតែត្រូវយល់ដឹងអំពីហានិភ័យចម្បងៗដូចខាងក្រោម៖

### ១. ឥទ្ធិពលនៃឡេវីវ៉ែត (Effect of Leverage)

មុននឹងអាចជួញដូរឧបករណ៍និស្សន្ទបាន ឈ្នួញជើងសាឧបករណ៍និស្សន្ទតម្រូវឲ្យអតិថិជនដាក់សាច់ប្រាក់តម្កល់ ដែលត្រូវបានគេហៅថាម៉ាជីនដំបូង។ ម៉ាជីនដំបូងនេះមានទំហំតូចបើធៀបទៅនឹងតម្លៃជាក់ស្តែងនៃឧបករណ៍និស្សន្ទ ប៉ុន្តែអនុញ្ញាតឲ្យអតិថិជនអាចធ្វើការជួញដូរបានលើសពីទំហំសាច់ប្រាក់ជាក់ស្តែងដែលខ្លួនមាន តាមរយៈអានុភាពនៃឡេវីវ៉ែត។ ក្នុងកំឡុងពេលជួញដូរ បម្រែបម្រួលថ្លៃឧបករណ៍និស្សន្ទនឹងប៉ះពាល់ដល់សាច់ប្រាក់តម្កល់របស់អតិថិជន ដែលអាចបង្កើតប្រាក់ចំណេញ ឬបង្កការខាតបង់ដល់អតិថិជន។ អតិថិជនអាចប្រឈមនឹងការខាតបង់ទាំងស្រុងនូវម៉ាជីនដំបូង និងសាច់ប្រាក់បន្ថែមដែលបានតម្កល់ជាមួយក្រុមហ៊ុន ដើម្បីរក្សាស្ថានភាពជួញដូររបស់ខ្លួន។

ក្នុងករណីកម្រិតម៉ាជីនរបស់អតិថិជនទាបជាងម៉ាជីនរក្សា អតិថិជននឹងទទួលបានម៉ាជីនខ្ពស់ពីឈ្នួញជើងសាឧបករណ៍និស្សន្ទ ដែលតម្រូវឲ្យអតិថិជនដាក់សាច់ប្រាក់បំពេញបន្ថែមទៅក្នុងគណនី ក្នុងរយៈពេលជាក់លាក់មួយ ដើម្បីឲ្យកម្រិតម៉ាជីនក្នុងគណនីរបស់អតិថិជនកើនឡើងដល់លក្ខខណ្ឌតម្រូវ។ ក្នុងករណីអតិថិជនមិនបានដាក់សាច់ប្រាក់បំពេញបន្ថែមទៅក្នុងគណនីតាមការកំណត់ អតិថិជនមិនអាចដាក់បញ្ជាទិញ-លក់ឧបករណ៍និស្សន្ទបន្ថែម ហើយរាល់ស្ថានភាពជួញដូរឧបករណ៍និស្សន្ទទាំងអស់ ឬមួយផ្នែករបស់អតិថិជនត្រូវបានបិទ ដែលអាចបង្កការខាតបង់ដល់អតិថិជន។

### ២. ហានិភ័យនៃបញ្ឈប់ការខាត (Risks of Stop-Loss Order)

នៅក្នុងកាលៈទេសៈខ្លះ ដូចជាបម្រែបម្រួលថ្លៃលឿន ឬការបិទទីផ្សារ បញ្ឈប់ការខាតមិនមានប្រសិទ្ធភាពនោះទេ ពោលគឺ បញ្ឈប់ការខាតមិនអាចការពារអតិថិជនពីការខាតបានគ្រប់ពេលនោះទេ។

ក្នុងករណីមានភាពមិនប្រក្រតីនៃប្រព័ន្ធអេឡិចត្រូនិក បញ្ឈប់របស់អតិថិជនមិនអាចត្រូវបានអនុវត្តដែលអាចធ្វើឲ្យអតិថិជនប្រឈមនឹងហានិភ័យនៃការខាតក្នុងការដាក់បញ្ជាជួញដូរឧបករណ៍និស្សន្ទ ទោះបីជាអតិថិជនបានកម្រិតទំហំខាតជាក់លាក់រួចហើយក៏ដោយ។

### ៣. បម្រែបម្រួលទីផ្សារមូលដ្ឋាន (Underlying Market Volatility)

ឧបករណ៍និស្សន្ទគឺជាឧបករណ៍ដែលអនុញ្ញាតឲ្យអតិថិជនជួញដូរបម្រែបម្រួលថ្លៃក្នុងទីផ្សារមូលដ្ឋានឬឧបករណ៍មូលដ្ឋាន។ ទោះបីជាថ្លៃឧបករណ៍និស្សន្ទត្រូវបានផ្តល់ដោយក្រុមហ៊ុនសមភាគីកណ្តាលក៏ដោយ ក៏ថ្លៃនោះកើតចេញពីទីផ្សារមូលដ្ឋាន ឬឧបករណ៍មូលដ្ឋាន។ ដូចនេះ អតិថិជនត្រូវយល់ថា បម្រែបម្រួលទីផ្សារ

មូលដ្ឋានអាចជះឥទ្ធិពលលើថ្លៃឧបករណ៍និស្សន្ទ និងប្រាក់ចំណេញរបស់អតិថិជន។ ម្យ៉ាងវិញទៀត គម្លាតថ្លៃ (Spread) រវាងថ្លៃទិញ និងលក់នៃឧបករណ៍និស្សន្ទ អាចមានទំហំលើសពីគម្លាតថ្លៃដែលកំណត់នៅក្នុងវិធានប្រតិបត្តិការរបស់ក្រុមហ៊ុនសមភាគីកណ្តាល អាស្រ័យលើបម្រែបម្រួលថ្លៃក្នុងទីផ្សារមូលដ្ឋាន ឬឧបករណ៍មូលដ្ឋាន។

អតិថិជនគួរយល់ដឹងផងដែរអំពីគម្លាតនៃព្រឹត្តិការណ៍ដែលអាចបង្កើតប្រាក់ចំណេញ ឬបណ្តាលឲ្យខាតនៅក្នុងគណនីអតិថិជន។ គម្លាតនៃព្រឹត្តិការណ៍អាចកើតឡើងនៅពេលទីផ្សារមូលដ្ឋានបើក ឬបិទ។ អតិថិជនត្រូវមានពេលវេលាគ្រប់គ្រាន់ដើម្បីតាមដានការវិនិយោគរបស់ខ្លួនឲ្យបានទៀងទាត់។

**៤. ការផ្អាក ឬការដាក់កំហិតនៃការជួញដូរ (Suspension or Restriction of Trading)**

លក្ខខណ្ឌអសន្ទនីយភាពនៃទីផ្សារ ឬការអនុវត្តនៃវិធាននៃទីផ្សារមួយចំនួនអាចបង្កើនហានិភ័យនៃការខាតដោយសារអាចមានការលំបាក ឬមិនអាចធ្វើប្រតិបត្តិការទូទាត់ឬការកាត់កងស្ថានភាពជួញដូរបាន។

**៥. សាច់ប្រាក់តម្កល់ (Deposited Cash)**

អតិថិជនត្រូវប្រាកដថា សាច់ប្រាក់ដែលខ្លួនបានដាក់តម្កល់សម្រាប់ប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទតាមរយៈឈ្នួញជើងសាឧបករណ៍និស្សន្ទ ត្រូវបានរក្សាទុកនៅក្នុងគណនីសាច់ប្រាក់អតិថិជនឧបករណ៍និស្សន្ទនៅភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រដែលបានការទទួលស្គាល់ពី គ.ម.ក។ អតិថិជនត្រូវយល់ដឹងថា ការដាក់តម្កល់សាច់ប្រាក់សម្រាប់ប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទនៅកន្លែងផ្សេង ជាអំពើផ្ទុយពីបទប្បញ្ញត្តិ និងប្រឈមនូវហានិភ័យខ្ពស់។

**៦. កម្រៃជើងសា ថ្លៃសេវា និងចំណាយផ្សេងៗ (Commission, Fees and other Charges)**

មុនធ្វើការជួញដូរ អតិថិជនត្រូវទទួលបានការពន្យល់ច្បាស់លាស់អំពីកម្រៃជើងសា ថ្លៃសេវា ការប្រាក់ឆ្លងថ្ងៃ (Swap) និងចំណាយផ្សេងៗ ដែលអតិថិជនត្រូវទទួលបន្ទុក។ ចំណាយទាំងនេះនឹងប៉ះពាល់ដល់ប្រាក់ចំណេញសុទ្ធ ឬកំណើននៃការខាតរបស់អតិថិជន។

**៧. ហានិភ័យរូបិយប័ណ្ណ (Currency Risks)**

ប្រតិបត្តិការជួញដូរជាប្រិយប័ណ្ណបរទេសនឹងប៉ះពាល់ដល់ការចំណេញ ឬខាតរបស់អតិថិជនដោយសារបម្រែបម្រួលនៃអត្រាការប្រាក់ ដែលត្រូវឲ្យប្តូរពីរូបិយប័ណ្ណបរទេសនោះទៅជាប្រិយប័ណ្ណផ្សេងទៀត។

**៨. ហានិភ័យសន្ទនីយភាព (Liquidity Risks)**

ឧបករណ៍និស្សន្ទខ្លះអាចមានកម្រិតសន្ទនីយភាពទាប ឬមិនមានសន្ទនីយភាព ដោយសារការថយចុះនៃតម្រូវការ ដែលធ្វើអោយអតិថិជនមិនអាចលក់ឧបករណ៍និស្សន្ទនោះ ឬមិនអាចទទួលបានព័ត៌មានអំពីថ្លៃឧបករណ៍និស្សន្ទនោះ ឬហានិភ័យពាក់ព័ន្ធ ដោយងាយស្រួល។

**៩. ហានិភ័យនៃការអនុវត្តបញ្ជា (Execution Risks)**

ហានិភ័យនេះអាចកើតឡើងក្នុងករណីដែលបញ្ជាទិញលក់ឧបករណ៍និស្សន្ទមិនត្រូវបានអនុវត្តភ្លាមៗ។



ឧទាហរណ៍៖ អាចមានការពន្យារពេលរវាងពេលដែលអតិថិជនដាក់បញ្ជា និងពេលដែលបញ្ជាត្រូវបានអនុវត្ត។

ដូចនេះ បញ្ហាអាចមិនត្រូវបានអនុវត្តនៅក្នុងថ្ងៃដែលអតិថិជនរំពឹងទុក។

ហានិភ័យនេះក៏អាចកើតមានក្នុងករណីជួញដូរក្រោយទីផ្សារបិទផងដែរ។ អតិថិជនត្រូវដឹងថា ថ្ងៃសម្រាប់ការជួញដូរអាចមានភាពខុសគ្នាពីថ្ងៃបិទនៃឧបករណ៍មូលដ្ឋាន ពោលគឺ គម្លាតថ្ងៃនៅពេលទីផ្សារបិទអាចមានទំហំធំជាងគម្លាតថ្ងៃនៅពេលទីផ្សារបើក។

**១០. ហានិភ័យសមភាគី (Counterparty Risks )**

អតិថិជនត្រូវដឹងថា ការជួញដូរឧបករណ៍និស្សន្ទតាមរយៈឈ្នួញជើងសាឧបករណ៍និស្សន្ទ គឺជាការជួញដូររវាងអតិថិជន និងក្រុមហ៊ុនសមភាគីកណ្តាលដែលជាភាគីម្ខាងទៀតនៃកិច្ចសន្យា ដែលឈ្នួញជើងសាឧបករណ៍និស្សន្ទជាភ្នាក់ងារ។ ការណ៍នេះបញ្ជាក់ថា ក្រុមហ៊ុនសមភាគីកណ្តាលគឺជាសមភាគីរបស់អតិថិជននៅក្នុងប្រតិបត្តិការជួញដូរឧបករណ៍និស្សន្ទ។ ដូចនេះ មុនពេលធ្វើប្រតិបត្តិការជួញដូរ អតិថិជនត្រូវស្វែងយល់អំពីអាជ្ញាប័ណ្ណវិធានប្រតិបត្តិការឧបករណ៍និស្សន្ទ និងព័ត៌មានសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុនសមភាគីកណ្តាល ដែលឈ្នួញជើងសាឧបករណ៍និស្សន្ទបានតភ្ជាប់ប្រព័ន្ធជួញដូរឧបករណ៍និស្សន្ទជាមួយ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលអាចសម្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការជួញដូរ និងកាត់បន្ថយនូវហានិភ័យដែលអាចកើតមាន។

**១១. ការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិក (Electronic Trading)**

សម្រាប់ការជួញដូរតាមប្រព័ន្ធអេឡិចត្រូនិក អតិថិជនអាចប្រឈមនឹងហានិភ័យទាក់ទងនឹងប្រព័ន្ធជួញដូរដែលអាចមានការខូចផ្នែករឹង (Hardware) និងឬផ្នែកទន់/ (Software)។ ការខូចផ្នែកណាមួយនៃប្រព័ន្ធជួញដូរបញ្ជាទិញ-លក់របស់អតិថិជនអាចមិនត្រូវបានអនុវត្តតាមការដាក់បញ្ជា ឬមិនត្រូវបានអនុវត្តទាំងស្រុង។ ក្នុងករណីនេះអតិថិជនត្រូវបញ្ជាក់ជាមួយក្រុមហ៊ុនដើម្បីធ្វើការដោះស្រាយ។

ខ្ញុំសូមប្រកាសទទួលស្គាល់ថា បានទទួលការពន្យល់ពីភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ និងយល់ដឹងអំពីហានិភ័យពាក់ព័ន្ធនឹងជួញដូរឧបករណ៍និស្សន្ទ។

សម្រាប់អតិថិជនជារូបវន្តបុគ្គល	សម្រាប់អតិថិជនជានីតិបុគ្គល
ហត្ថលេខា ឈ្មោះរបស់អតិថិជន និងកាលបរិច្ឆេទ	ហត្ថលេខា ឈ្មោះរបស់អ្នកតំណាងក្រុមហ៊ុន ឈ្មោះរបស់ក្រុមហ៊ុន ត្រា និងកាលបរិច្ឆេទ